



គណនីព្រះសង្ឃ និងគណនីមូលនិធិវត្ត

**Monk Account
and Pagoda Fund Account**



សម្រាប់ព័ត៌មានបន្ថែមសូមស្កេនទីនេះ
For more information, please scan here.

សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត
សូមទាក់ទងការិយាល័យទំនាក់ទំនងអតិថិជន ២៤ម៉ោង
For ACLEDA Bank services requirements or more information,
please contact our 24-hour customer service:

+855 (0)23 994 444

+855 (0)15 999 233

អ៊ីម៉ែល: inquiry@acledabank.com.kh

វេបសាយ: www.acledabank.com.kh



គណនីព្រះសង្ឃ និងគណនីមូលនិធិវត្ត

Monk Account and Pagoda Fund Account

គណនីព្រះសង្ឃ និងគណនីមូលនិធិវត្ត ជាសេវាប្រាក់បញ្ញើ ដែលអនុញ្ញាតប្រគេនព្រះសង្ឃ អង្គការព្រះពុទ្ធសាសនា (វត្ត) និងសមាគមព្រះពុទ្ធសាសនា អាចបើកគណនីបញ្ញើ-សន្សំសម្រាប់គ្រប់គ្រង និងចាត់ចែងសាច់ប្រាក់ មូលនិធិវត្ត ឬបច្ច័យផ្សេងៗ ។

Monk Account and Pagoda Fund Account is one of our deposit services which allowed monk, pagoda or the Buddhist association to open a deposit account for management of cash or pagoda fund etc.

អត្ថប្រយោជន៍

- ងាយស្រួលក្នុងការទុកដាក់សាច់ប្រាក់ មូលនិធិ និងបច្ច័យផ្សេងៗ ក្នុងទីកន្លែងដែលមានសុវត្ថិភាព ហើយអាចដកយកទៅប្រើប្រាស់តាមតម្រូវការបានគ្រប់ពេលវេលា ។
- មានសុវត្ថិភាព និងតម្លាភាពក្នុងការគ្រប់គ្រងចរន្តសាច់ប្រាក់ នៅធនាគារអេស៊ីលីដា និងប្រើប្រាស់សាច់ប្រាក់ជាមួយភាគីផ្សេងទៀត ។
- ទទួលជំនួយសប្បុរស មូលនិធិសម្រាប់កសាង ឬបច្ច័យផ្សេងៗ ដែលធ្វើរចូលគណនីតាមរយៈសេវាអេស៊ីលីដាម៉ូបាយ សេវាអេស៊ីលីដាអ៊ីនធើណែត និងសេវាអេស៊ីលីដាអ៊ីឌុមមើស បានគ្រប់ពេលវេលា ទូទាំងពិភពលោក ពីពុទ្ធបរិស័ទ និងសាធារណជនទូទៅទាំងជនជាតិខ្មែរ និងបរទេស ។
- ទទួលបានចំណូលពីការប្រាក់ ។
- ទប់ស្កាត់ហានិភ័យផ្សេងៗ ។
- បង្កើនទំនុកចិត្ត និងសន្ទុះច្នៃពីពុទ្ធបរិស័ទ ។

Benefits

- Keeping cash or fund of a pagoda or monk in the safe place and conveniently and it can be made withdrawal as needed at any time.
- Management of cash flows with transparency and safety at ACLEDA Bank Plc. and paying in cash with other parties.
- Receiving funds that can be transferred into an account via ACLEDA mobile, ACLEDA Internet Bank and ACLEDA E-commerce anytime, anywhere worldwide from disciples of Buddhist and the general public.
- Getting high interest income.
- Preventing risks.
- Building the confidence and liberality from disciples of the Buddhist.

លក្ខណៈពិសេស

- គណនីព្រះសង្ឃ និងគណនីមូលនិធិវត្ត ជាប្រភេទគណនីចរន្ត គណនីបញ្ញើសំចៃគណនីបញ្ញើតាមតម្រូវការ ឬគណនីមានកាលកំណត់គ្រប់ប្រភេទអាស្រ័យតាមតម្រូវការជាក់ស្តែងរបស់អតិថិជន ។
- មិនតម្រូវឱ្យដាក់ប្រាក់តម្កល់ដំបូង និងមានសមតុល្យគណនីអប្បបរមាឡើយ ។
- ប្រភេទរូបិយប័ណ្ណ ជាប្រាក់រៀល ប្រាក់ដុល្លារអាមេរិក ឬប្រាក់បាត ។ល។

Features

- Monk Account and Pagoda Fund Account is a kind of Current Account, Savings Account, Demand Deposit Accounts or Fixed Deposit Account, according to the requirement.
- The initial deposit and minimum account balance are not required.
- Currency is available in Khmer Riel, US Dollar or Thai Baht.